



គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌ នៅកម្ពុជា

Committee for Free and Fair Elections in Cambodia

ខុមហ្វ្រែល COMFREL

ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១២

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

លទ្ធផលសិក្ខាសាលាសម្លេងម្ចាស់ឆ្នោតឃុំព្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី

ដោយមានការគាំទ្រពី គណៈកម្មាធិការខុមហ្វ្រែល សហការជាមួយនិង សមាគមន៍អាដហុក បានរៀបចំសិក្ខាសាលាសម្លេងម្ចាស់ឆ្នោតមួយ ស្តីពី ការកំណត់តម្រូវការជាអាទិភាពក្នុងឃុំ សង្កាត់ដាច់ស្រយាល ដែលធ្វើឡើងនៅឃុំព្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១២។ មានអ្នកមានសិទ្ធិបោះឆ្នោតប្រមាណ ៦០ នាក់ (មាន១៥%ជាស្ត្រី ៥០%ជាជនជាតិដើមភាគតិចពួង) ពីគ្រប់ភូមិក្នុងឃុំ ដែលរួមមាន តំណាងសហគមន៍ តំណាងគណបក្សនយោបាយប្រចាំឃុំ សមាជិកក្រុមប្រឹក្សាឃុំ អាជ្ញាធរភូមិ អង្គការមូលដ្ឋាន និងប្រជាពលរដ្ឋនៅក្នុងឃុំបានចូលរួមពិភាក្សានៅក្នុងសិក្ខាសាលានេះ។

ប្រជាពលរដ្ឋដែលចូលរួមសិក្ខាសាលាស្ទើរតែ ១០០% បានបោះឆ្នោតគាំទ្រតម្រូវការជាអាទិភាពទាំង៥ នៅក្នុងឃុំ ដែលស្នើឱ្យក្រុមប្រឹក្សាឃុំបច្ចុប្បន្នយកចិត្តទុកដាក់ដោះស្រាយ និង/ឬ គណបក្សនយោបាយទទួលយកដើម្បីដាក់បញ្ចូលទៅក្នុង កម្មវិធីនយោបាយរបស់ខ្លួនក្នុងការបោះឆ្នោតឃុំ-សង្កាត់ខាងមុខ។

តម្រូវការអាទិភាព ទាំង ៥ ក្នុង ឃុំព្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី

១. ការសាងសង់ផ្លូវលំ ស្ពាន ជាក់លុ និងជួសជុលផ្លូវ

- សុំសាងសង់ផ្លូវលំចំនួន៤ខ្សែក្រាលគ្រួសក្រហមដោយ៖ ខ្សែទី១ពីភូមិចុងដាងចំណុចបរក្នុង ដល់ផ្លូវ៧៦ ចំណុចត្រង់អូរចុងរញ្ជ័ង មានប្រវែង៤គីឡូម៉ែត្រ ទទឹង៧ម៉ែត្រ និងដាក់លូ៥កន្លែង ស្មើនិង៣៥កង់ ដែលលូនីមួយៗមានមុខកាត់០.៦០ម៉ែត្រ។ ខ្សែទី២ពីចុងដាងត្រង់អង់តែន០៩៧ ចូលទៅភូមិក្នុងមានប្រវែង ២០០ម៉ែត្រ ទទឹង៧ម៉ែត្រ។ ខ្សែទី៣ពីហ្គាំក្រាក់ទៅភូមិពូតាង មានប្រវែង២គីឡូម៉ែត្រ ទទឹង៧ម៉ែត្រ មានដាក់លូ៥កន្លែង ស្មើនិង២៨កង់ ដែលលូនីមួយៗមានមុខកាត់០.៦០ម៉ែត្រ។ ខ្សែទី៤ពីស្ពានអូរឡាប់ ទៅភ្នំរ៉ាំរ៉ាំង មានប្រវែង៥គីឡូម៉ែត្រ ទទឹង៧ម៉ែត្រ មានដាក់លូ៥កន្លែង ស្មើនិង៣៥កង់ ដែលលូមានមុខកាត់០.៦០ម៉ែត្រ។ សូមចាប់ផ្តើមសាងសង់ពីឆ្នាំ២០១២ និងបញ្ចប់ត្រឹមឆ្នាំ២០១៧
- សុំជួសជុលផ្លូវ១ខ្សែពីភូមិពូចាង ទៅព្រំប្រទល់ឃុំក្រង់តេះ ក្នុងភូមិក្រង់តេះ មានប្រវែង៩គីឡូម៉ែត្រ ទទឹង៧ម៉ែត្រ មានស្ពាន២កន្លែង ដោយស្ពានទី១មានប្រវែង៤០ម៉ែត្រ ទទឹង៧ម៉ែត្រ ស្ពានទី២ប្រវែង៥០ ម៉ែត្រ ទទឹង៧ម៉ែត្រ ធ្វើអំពីដែក និងមានដាក់លូ៥កន្លែង ស្មើនិង៣៥កង់ ដែលលូនីមួយៗមានមុខកាត់ ១ម៉ែត្រ។សូមចាប់ផ្តើមសាងសង់ពីឆ្នាំ២០១២ និងបញ្ចប់ត្រឹមឆ្នាំ២០១៧។

Vision : A democratic society that democratization in particular democratic elections are promoted and qualified to bring benefits to people.

ទស្សនៈវិស័យ ៖ ដើម្បីឱ្យការបោះឆ្នោតមានគុណភាព ដែលប្រកបដោយលទ្ធភាព ប្រជាជនមានផលប្រយោជន៍។

<p>២. ការជីកអណ្តូងទឹក</p> <ul style="list-style-type: none"> • សុំអណ្តូងទឹកសរុបចំនួន២៥អណ្តូង សម្រាប់ភូមិព្រៃចាង៧អណ្តូង ភូមិចុងដាង៥អណ្តូង ភូមិព្រៃចាង៣អណ្តូង និងភូមិមេប៉ៃ១០អណ្តូង។ សូមចាប់ផ្តើមធ្វើពីឆ្នាំ២០១២ និងបញ្ចប់ត្រឹមឆ្នាំ២០១៤។
<p>៣. ការសាងសង់បង្គន់អនាម័យ</p> <ul style="list-style-type: none"> • សុំបង្គន់អនាម័យចំនួនសរុបចំនួន៤០០បង្គន់ ធ្វើអំពីថ្ម ប្រក់ស័ង្កសី មានបណ្តាយ២ម៉ែត្រ ទទឹង១.៥ម៉ែត្រ សម្រាប់ភូមិព្រៃចាង១៥០បង្គន់ ភូមិមេប៉ៃ១០០បង្គន់ ភូមិព្រៃចាង៥០បង្គន់ និងភូមិចុងដាងចំនួន១០០បង្គន់។ សូមចាប់ផ្តើមសាងសង់ពីឆ្នាំ២០១២ និងបញ្ចប់ត្រឹមឆ្នាំ២០១៥។
<p>៤. ការសាងសង់ទំនប់ទឹក</p> <ul style="list-style-type: none"> • សុំសាងសង់ទំនប់ទឹកនៅភូមិចុងដាង មានបណ្តាយ៥០០ម៉ែត្រ ទទឹង១០ម៉ែត្រ កម្ពស់២.៥ម៉ែត្រ និងមានទ្វារសម្រាប់បើកទឹក១កន្លែង ដែលមានប្រវែង៤ម៉ែត្រ។ សូមចាប់ផ្តើមសាងសង់ពីឆ្នាំ២០១២ និងបញ្ចប់ត្រឹមឆ្នាំ២០១៧។
<p>៥. ការជីកស្រះទឹក</p> <ul style="list-style-type: none"> • សុំជីកស្រះទឹកចំនួន៣នៅភូមិចុងដាង ដោយស្រះនីមួយៗមានបណ្តាយ១០ម៉ែត្រ ទទឹង៥ម៉ែត្រ និងជម្រៅ៣ម៉ែត្រ។ សូមចាប់ផ្តើមអនុវត្តន៍ពីឆ្នាំ២០១២ និងបញ្ចប់ត្រឹមឆ្នាំ២០១៧។

មុនពេលបញ្ចប់សិក្ខាសាលាមានកម្មវិធីប្រគល់របាយការណ៍ពីតម្រូវការអាទិភាពដល់អ្នកដឹកនាំគណបក្សនយោបាយប្រចាំឃុំ និងក្រុមប្រឹក្សាឃុំ។

លោក **កើញ រដ្ឋា** តំណាងគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សាឃុំ មានប្រសាសន៍ថា «ខ្ញុំសូមអរគុណដល់អង្គការខុមហ្វ្រែល និងអង្គការដៃគូដែលបានរៀបចំធ្វើសិក្ខាសាលានេះឡើង ដែលអង្គសិក្ខាសាលាថ្ងៃនេះបានកំណត់តម្រូវការអាទិភាពទាំង៥ដែលប្រជាពលរដ្ឋបានស្នើរសុំ តម្រូវការអាទិភាពទាំង៥នេះយើងពេញចិត្តនិងទទួលយក ហើយខ្ញុំនឹងយកទៅដាក់បញ្ចូលក្នុងផែនការយុទ្ធសាស្ត្ររបស់យើងទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន»។

សិក្ខាសាលានេះមានគោលបំណងឲ្យម្ចាស់ឆ្នោតនៅតំបន់ដាច់ស្រយាលទទួលបាន៖

១. ការយល់ដឹងអំពីសិទ្ធិតួនាទី និងកាតព្វកិច្ចរបស់ម្ចាស់ឆ្នោតក្នុងការស្វែងយល់ពីតម្រូវការអាទិភាពក្នុងការអភិវឌ្ឍន៍នូវមូលដ្ឋាន។
២. ផ្តល់ឱកាសឱ្យម្ចាស់ឆ្នោតចូលរួម ជជែកពិភាក្សា ដើម្បីកំណត់តម្រូវការអាទិភាពក្នុងឃុំ-សង្កាត់របស់ខ្លួន។

៣. តម្រូវការជាអាទិភាពក្នុងឃុំ-សង្កាត់ ដាច់ស្រយាលនឹងត្រូវបានចងក្រងជារបាយការណ៍ដែលអាច ឱ្យសិក្ខាកាមងាយចងចាំដើម្បីចូលរួមតាមដានជម្រុញការអនុវត្តន៍របស់ក្រុមប្រឹក្សាឃុំ-សង្កាត់ និង ការដាក់បញ្ចូលតម្រូវការក្នុងកម្មវិធីនយោបាយរបស់គណបក្សសម្រាប់ការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ ២០១២។

សិក្ខាសាលានេះក៏បានទទួលការឧបត្ថម្ភមូលនិធិពីសហភាពអឺរ៉ុប (EU), OXFAM NOVIB, NPA និង Forum Syd

¹សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖

១-លោក **មួង មឿត** (មន្ត្រីផ្នែកបណ្តាញ និងវេទិកា)

ទូរស័ព្ទលេខ ៖ ០១២ ៤៧១ ៣២៦

២-អ្នកស្រី **ហេង សុភន្ទា** (ជំនួយការផ្នែកបណ្តាញ និងវេទិកា)

ទូរស័ព្ទលេខ ៖ ០១៧ ៥៨៣ ៨៦៩

បេសកកម្ម ៖ បេសកកម្មរបស់ខុមហ្វ្រែល គឺជួយបង្កើតបរិយាកាសគួរជាទីពេញចិត្ត និងមានព័ត៌មានគ្រប់គ្រាន់ ទី១/ដើម្បីឱ្យមានដំណើរការបោះឆ្នោតដោយសេរី និងយុត្តិធម៌តាមរយៈការបញ្ចូល តស៊ូមតិ ដើម្បីទទួលបាននូវក្របខ័ណ្ឌច្បាប់សមរម្យ, ការអប់រំដើម្បីផ្តល់ព័ត៌មានដល់អ្នកបោះឆ្នោត អំពីសិទ្ធិ និងសកម្មភាពចូលរួម សង្កេតការណ៍របស់ពួកគេ ដែលអាចរារាំងនូវភាពមិនប្រក្រតី ព្រមទាំងផ្តល់នូវរបាយការណ៍អង្កេតយ៉ាងទូលំទូលាយ និងឆាប់រហ័ស ដើម្បីអាចឱ្យមានការវាយតម្លៃលើ ដំណើរការ បោះឆ្នោតមួយដែលមិនលំអៀង និងមិនប្រកាន់បក្សពួក ទី២/ ដើម្បីឱ្យមានអត្ថន័យនៃដំណាក់កាលក្រោយពេលបោះឆ្នោត តាមរយៈការអប់រំ និងវេទិកាសាធារណៈក្នុងគោលបំណងជំរុញលើកទឹកចិត្តប្រជាពលរដ្ឋឱ្យចូលរួមក្នុងកិច្ចការនយោបាយ និងការធ្វើសេចក្តីសម្រេចនានា ការតស៊ូមតិ/បញ្ចូលដើម្បីឱ្យមានការកែទម្រង់ ដំណើរការបោះឆ្នោតដែលបង្កើននូវគណនេយ្យភាព (ការទទួលខុសត្រូវ) របស់មន្ត្រីជាប់ឆ្នោត ព្រមទាំងផ្តល់នូវរបាយការណ៍អង្កេតយ៉ាងទូលំទូលាយ និងឆាប់រហ័ស ដើម្បីអាចឱ្យមានការវាយតម្លៃមួយដែលមិនលំអៀង និងប្រកាន់បក្សពួកទៅលើការបំពេញកម្មវិធីនយោបាយ និងដំណើរការអនុវត្តន៍ការងាររបស់មន្ត្រីជាប់ឆ្នោត។

¹ No 087